



ព្រឹត្តិបត្រព័ត៌មាន


ខែមេសា ឆ្នាំ២០២៥ | លេខ០៧

សេដ្ឋកិច្ច និងវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា



សេដ្ឋកិច្ចបានរីកចម្រើននៅក្នុងឆ្នាំ២០២៤ ដោយសារការស្ទុះដើមឡើងវិញនៃវិស័យកាត់ដេរ និងមិនមែនកាត់ដេរ វិស័យទេសចរណ៍ និងកំណើនតិចតួចនៃវិស័យកសិកម្ម។ ទោះបីជាមានបញ្ហាប្រឈមក្នុងវិស័យសំណង់ និងអចលនវត្ថុក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែមានភាពវិជ្ជមាន ដោយរំពឹងថានឹងកើនឡើងបន្តិចនៅឆ្នាំ ២០២៥ និង ២០២៦។ អតិផរណាបានជួរស្រាលនៅឆ្នាំ២០២៤ ដោយសារតម្លៃម្ហូបអាហារមានស្ថិរភាព និងតម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះទាបប៉ុន្តែតម្លៃនេះត្រូវបានគេរំពឹងថានឹងកើនឡើងវិញនៅឆ្នាំ២០២៥ មុនពេលធ្លាក់ចុះម្តងទៀតនៅឆ្នាំ ២០២៦។ ដើម្បីរក្សាសន្ទុះកំណើនការវិនិយោគជាយុទ្ធសាស្ត្រនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដីជម្រកសាធារណៈ និងការអភិវឌ្ឍន៍ជំនាញនានា បានជួយជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសថ្មីៗ។

Cambodia GDP Growth Rate (%)



សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនលឿននៅឆ្នាំ២០២៥ និង២០២៦ ហើយនៅតែលើសពីកម្រិតមធ្យមក្នុងរយៈពេល៥ឆ្នាំ។ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,១% នៅឆ្នាំ២០២៥ និង៦,២% នៅឆ្នាំ ២០២៦។ កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅលើទំនិញផលិតដោយរោងចក្រ និងការបន្តការដើមឡើងវិញនៃវិស័យទេសចរណ៍។ វិស័យសំណង់ និងអចលនវត្ថុ អាចដើមឡើងវិញជាបណ្តើរៗ ខណៈពេលវិស័យកសិកម្មអាចនៅតែបន្តកើនឡើង។




វិស័យឧស្សាហកម្ម ជាវិស័យដែលនឹងជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥-២០២៦។ ទិន្នផលឧស្សាហកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង៩,៣% ក្នុងរយៈពេលទាំងពីរឆ្នាំនេះ ដោយមានការចូលរួមចំណែកយ៉ាងខ្លាំងពីវិស័យកាត់ដេរ និងមិនមែនកាត់ដេរ។ វិស័យទាំងនេះត្រូវបានគេរំពឹងថានឹងកើនឡើងលឿនជាងមុន ដោយសារការកើនឡើងនៃតម្រូវការខាងក្រៅ ជាពិសេសពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ក្នុងឆ្នាំ២០២៤ លំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យផលិតកម្មបានកើនឡើង ៥៦,៧% ជារៀងរាល់ឆ្នាំ ដែលជាសញ្ញាវិជ្ជមានក្នុងវិស័យផលិតកម្មនៃប្រទេសកម្ពុជា។ វិស័យសំណង់ត្រូវបានគេរំពឹងថានឹងដើមឡើងវិញ នៅក្នុងឆ្នាំ២០២៥-២០២៦ ដោយសារសកម្មភាពឧស្សាហកម្ម និងការអភិវឌ្ឍន៍លំនៅដ្ឋាន។

កំណើនក្នុងវិស័យសេវាកម្មអាចនៅតែរក្សានៅកម្រិត ៤,៤% ទាំងនៅក្នុងឆ្នាំ២០២៥ និង២០២៦ ទោះបីជាសកម្មភាពអចលនទ្រព្យបានធ្លាក់ចុះក៏ដោយ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីអាស៊ីអាគ្នេយ៍ដែលកំពុងបន្តកើនឡើង។ សេដ្ឋកិច្ចអាចកើនឡើងជាវិជ្ជមាននៅក្នុងអនុតំបន់ ខណៈវិធានការរបស់រដ្ឋាភិបាលដើម្បីគាំទ្រវិស័យទេសចរណ៍នឹងជួយឱ្យមានការកើនឡើង។ លើសពីនេះ តម្រូវការក្នុងស្រុក និងការមកដល់របស់ភ្ញៀវទេសចរនឹងធ្វើឱ្យពាណិជ្ជកម្មក្នុងស្រុកមានភាពប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ ការស្ទុះងើបឡើងវិញនៃវិស័យអចលនទ្រព្យទំនងជានៅតែយឺត ដែលជាផ្នែកមួយបណ្តាលមកពីការវិនិយោគពីបរទេសធ្លាក់ចុះ។

វិស័យកសិកម្មនឹងបន្តការរីកចម្រើន។ វិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១,០% ក្នុងឆ្នាំ ២០២៥ និង ១,១% ក្នុងឆ្នាំ២០២៦ ដោយសារតម្រូវការនាំចេញកើនឡើង។ កំណើននេះនឹងកាន់តែកើនឡើង ដោយសារការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេសកាលពីឆ្នាំមុន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េ និងការចូលរួមក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។

អតិផរណានឹងកើនឡើងនៅឆ្នាំ២០២៥ ដោយសារតម្រូវការក្នុងស្រុកមានការកើនឡើង មុនពេលធ្លាក់ចុះទៅវិញនៅឆ្នាំ២០២៦។ ក្នុងឆ្នាំ២០២៥ អតិផរណាបានកើនឡើង៦,០% ពីមួយឆ្នាំទៅមួយឆ្នាំភាគច្រើនលើតម្លៃមូលដ្ឋាន។ អត្រាអតិផរណាប្រចាំឆ្នាំត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៣,៧% ក្នុងឆ្នាំ ២០២៥ មុនពេលធ្លាក់ចុះត្រឹម ២,៤% ក្នុងឆ្នាំ២០២៦។ ធនាគារជាតិនៃកម្ពុជាព្យាយាមបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀល ជាមួយប្រាក់ដុល្លារដើម្បីគ្រប់គ្រងអតិផរណា។ ធនាគារជាតិនៃកម្ពុជា ប្តេជ្ញាជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនជាងមុន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងសេដ្ឋកិច្ចកម្ពុជា និងនៅតែបន្តប្រុងប្រយ័ត្នចំពោះស្ថិរភាពហិរញ្ញវត្ថុ ដែលអាចកើតឡើងដោយសារកំណើននៃឥណទានមិនដំណើរការ និងការងើបឡើងយឺតនៃវិស័យសំណង់ និងអចលនទ្រព្យ។

យុទ្ធសាស្ត្រថ្មីក្នុងការកៀរគរចំណូលអាចជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។ ឱនភាពសារពើពន្ធត្រូវបានកំណត់គោលដៅចំនួន ១,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលស្មើនឹង៣,០% នៃផលិតផលក្នុងស្រុកសរុប ដោយរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តរក្សានូវនិរន្តរភាពសារពើពន្ធក្នុងរយៈពេលមធ្យម។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់កម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានកំណត់ចំនួន៧,៦ពាន់លានដុល្លារ ឬ ១៤,៨% នៃផលិតផលក្នុងស្រុកសរុប ខណៈការចំណាយមានចំនួន៩,១ពាន់លានដុល្លារ ឬ ១៧,៨%។ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា និងបំណុលសាធារណៈ ថវិការចំនួន១,៤ពាន់លានដុល្លារនឹងត្រូវខ្ចីពីខាងក្រៅ ខណៈដែល ០,១ពាន់លានដុល្លារនឹងខ្ចីពីក្នុងស្រុក។ យុទ្ធសាស្ត្រកៀរគរចំណូលសម្រាប់ឆ្នាំ ២០២៥-២០២៨ ដែលបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥ បានសង្កត់ធ្ងន់លើការប្រមូលចំណូលប្រកបដោយប្រសិទ្ធភាព និងភាពយុត្តិធម៌ក្នុងការបង់ពន្ធតាមរយៈការធ្វើទំនើបកម្មការគ្រប់គ្រងពន្ធ។



ហានិភ័យនៃវិបត្តិបំណុលសាធារណៈនៅតែមានកម្រិតទាប។ នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងនឹងដាក់ចេញបណ្តុំបំណុលប្រមាណ ១២ពាន់លានដុល្លារ។ បំណុលខាងក្រៅត្រូវបានគេរំពឹងថាអាចឈានដល់ ១៣,២ពាន់លានដុល្លារ ដែលស្មើនឹង ២៦,៩% នៃផលិតផលក្នុង ស្រុកសរុប។

សមតុល្យគណនីចរន្តត្រូវបានគេរំពឹងថានឹងមានឱនភាពនៅឆ្នាំ២០២៥-២០២៦ ដែលជំរុញដោយការនាំចូលរុក្ខជាតិដើម និងទំនិញនាំចេញ។ ឱនភាពពាណិជ្ជកម្មទំនិញនឹងកើនឡើងដល់១០,៣% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៥ មុនពេលរួមចូលមកត្រឹម ៩,៦%នៅ ឆ្នាំ២០២៦។ វិស័យទេសចរណ៍នឹងរួមចំណែកដល់អតិរេកពាណិជ្ជកម្មចំនួន ៣,៦% នៃ GDP ក្នុងរយៈពេលទាំងពីរឆ្នាំ។ ការវិនិយោគពី បរទេសដែលមានការកើនឡើង អាចគ្រប់គ្រងឱនភាពគណនីចរន្ត និងបង្កើនទុនបម្រុងអន្តរជាតិដល់ប្រហែល២៦,៩ពាន់លានដុល្លារត្រឹម ដំណាច់ឆ្នាំ២០២៦ ដែលស្មើនឹងតម្លៃនៃការនាំចូលជាង ៧,៧ខែ។

សម្រាប់ការដំឡើងពន្ធនាពេលថ្មីៗនេះ ពីសហរដ្ឋអាមេរិក ក្នុងតំបន់អាស៊ាន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កម្ពុជា ព្រោះកម្ពុជាបង់ពន្ធនាំចូល សហរដ្ឋអាមេរិចខ្ពស់ជាងគេនៅក្នុងតំបន់ រហូតដល់៤៩%។ ប៉ុន្តែការកំណត់ពន្ធនេះ ត្រូវបានផ្អាកសម្រាប់រយៈពេល ៩០ថ្ងៃសិន។ ជំហានដំបូង របស់កម្ពុជាគឺកាត់បន្ថយពន្ធគយចំនួន ១៩ ដែលគ្របដណ្តប់លើផលិតផលអាមេរិកចំនួន ៨៥ មុខ ពី៣៥% មកត្រឹម៥%។ ក្នុងរយៈពេល ពីរខែដំបូងនៃឆ្នាំ២០២៥ ពាណិជ្ជកម្មកម្ពុជា-អាមេរិកមានចំនួនសរុប១៦,៧ពាន់លានដុល្លារ កើនឡើង ២៥,៧% បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤។ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួន ១,៥៩ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅកាន់ សហរដ្ឋអាមេរិកបានកើនឡើងដល់ជិត ១០ ពាន់លានដុល្លារចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២៤ កើនឡើង ១១% បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមទំហំពាណិជ្ជកម្មសរុប ការនាំចេញរបស់កម្ពុជាមានចំនួន ៩,៩ ពាន់លានដុល្លារ កើនឡើង ១១,៤% បើធៀបនឹងឆ្នាំ២០២៣ ខណៈ ការនាំចូលពីសហរដ្ឋអាមេរិកមានតម្លៃ ២៦៤,១៤ លានដុល្លារ ពោលគឺកើនឡើង ២,៧%។ សហរដ្ឋអាមេរិកគឺជាគោលដៅនាំចេញធំជាងគេ របស់កម្ពុជា បន្ទាប់មកគឺវៀតណាម (៣,៦ ពាន់លានដុល្លារ) ចិន (១,៧ ពាន់លានដុល្លារ) ជប៉ុន (១,៤ ពាន់លានដុល្លារ) កាណាដា (១,១ ពាន់លានដុល្លារ) និងអេស្ប៉ាញ (១ ពាន់លានដុល្លារ)។

គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ទ្រព្យសកម្មសរុបនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជាបានកើនឡើង ៧% ឈានដល់ ៩១,១ពាន់លានដុល្លារ។ វិស័យធនាគារ មានចំនួន ៩៣,២% នៃទ្រព្យសកម្មសរុប តាមពីក្រោយដោយវិស័យមីក្រូហិរញ្ញវត្ថុដែលមានប្រមាណ៦,៤% និងផ្នែកភតិសន្យាហិរញ្ញវត្ថុដែល មានប្រមាណ០,៤%។ ឥណទានសរុបបានកើនឡើង ៣% ដល់ ៥៩,៩ពាន់លានដុល្លារ ខណៈពេលដែលប្រាក់បញ្ញើ ដែលជាប្រភពទុនសំខាន់ បានកើនឡើង ១៦,៣%ដល់ ៥៧ពាន់លានដុល្លារ។ ដើមទុនបានកើនឡើង ៥,២% ដល់ ១០ពាន់លានដុល្លារ ដែលបង្ហាញថាប្រព័ន្ធធនាគារ នៅតែមានភាពធន់ និងទទួលបានទំនុកចិត្តខ្លាំងពីសាធារណៈជន។ វិស័យហិរញ្ញវត្ថុមានសន្ទនីយភាពគ្រប់គ្រាន់ (LCR-179%) ដើម្បីជំរុញ កំណើន។ សមាមាត្រភាពគ្រប់គ្រាន់នៃដើមទុនសម្រាប់ធនាគារ នៅមានកម្រិតខ្ពស់ (២២,៤%) ទោះបីជា ឥណទានមិនដំណើរការ (៦,២%) កំពុងតែកើនឡើងក៏ដោយ។ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ក៏សកម្មភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយពិភពលោកនៅតែ មានភាពរឹងមាំ។ អត្រាការប្រាក់ជាមធ្យមលើប្រាក់បញ្ញើជាប្រាក់រៀល និងដុល្លារអាមេរិកបានថយចុះមកត្រឹម ៥,៧១% និង ៥,១៨% រៀងគ្នា ទាបជាងអត្រាក្នុងឆ្នាំ ២០២៣ (៦,៧៤% និង ៥,៦៤%)។ ទន្ទឹមនឹងនេះ អត្រាការប្រាក់ជាមធ្យមលើឥណទានបានកើនឡើងដល់ ១២,១១% សម្រាប់ប្រាក់រៀល និង ១០,៣០% សម្រាប់ប្រាក់ដុល្លារអាមេរិក ធៀបនឹង ១២,០៥% និង ៩,៩២% ក្នុងឆ្នាំ២០២៣។

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនការត្រួតពិនិត្យ និងគាំទ្រដល់វិស័យអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម។ ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ត្រូវបានបង្កើតឡើងជាបេដ្ឋានច្បាប់សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលអនុញ្ញាតឱ្យពួកគេអាចស្វែងរក តម្រូវការទីផ្សារ ពង្រីកទីផ្សារ និងបន្ថែមលទ្ធភាពទទួលបានហិរញ្ញប្បទានពីបរទេស តាមរយៈការចែករំលែកព័ត៌មានរវាងធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុនៅក្នុងប្រទេសដែក។

ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានសុទិដ្ឋិនិយមខ្លាំងសម្រាប់កម្ពុជា។ រដ្ឋាភិបាលបានព្យាករ អត្រាកំណើនសេដ្ឋកិច្ចប្រហែល ៦,៣% សម្រាប់ ឆ្នាំ២០២៥ ហើយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានគេរំពឹងថានឹងឈានដល់ប្រហែល៥១,៣៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់២.៩២៤ដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ពី ២.៧១៣ដុល្លារ ក្នុងឆ្នាំ២០២៤។ កំណើននេះនឹងត្រូវបានជំរុញដោយវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ កំណើន ឥណទានជាមធ្យមក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍ថាមានចំនួនប្រហែល៩,១% ដែលកើនឡើងពី ៣,១%ក្នុងឆ្នាំ២០២៤។ ការងើបឡើងវិញ នៃសេដ្ឋកិច្ចមិនស្មើគ្នានៃវិស័យនានានៅកម្ពុជានឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យធនាគារ។

ខណៈសេដ្ឋកិច្ចត្រូវបានគេរំពឹងថា អាចប្រសើរជាមុន កម្ពុជាក៏ព្រួយបារម្ភពីបញ្ហាហានិភ័យផងដែរ ដែលរួមមានការធ្លាក់ចុះនៃការនាំចេញ ដោយសារការដំឡើងពន្ធលើទំនិញកម្ពុជា កំណើនយឺតនៃដៃគូពាណិជ្ជកម្មធំៗ ការកើនឡើងឥណទានមិនដំណើរការ និងលក្ខខណ្ឌ បម្រែបម្រួលអាកាសធាតុខ្លាំង។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមឧបត្ថម្ភ ដល់គម្រោងកិច្ចការសង្គមរបស់សមាគមធនាគារនៅកម្ពុជា



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមឧបត្ថម្ភ ដល់គម្រោងកិច្ចការសង្គមរបស់សមាគមធនាគារនៅកម្ពុជា ដោយឧបត្ថម្ភសម្ភារៈសិក្សាដល់ បឋមសិក្សាចំនួន៣ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

បឋមសិក្សាទាំងបីរួមមាន បឋមសិក្សាច្រម៉ាស់ បឋមសិក្សាកំពង់ឈើទាល និងបឋមសិក្សាកូនក្តែក។ បឋមសិក្សានីមួយៗទទួលបានទូរទស្សន៍ មួយគ្រឿងដាក់ក្នុងបណ្ណាល័យសម្រាប់សិស្សានុសិស្សរៀនភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ខណៈសិស្សានុសិស្សម្នាក់ៗទទួលបាន សម្ភារៈសិក្សា ដូចជា កាតាប សៀវភៅ កាបូប បិច និងដបទឹក។

ពិធីប្រគល់អំណោយបានប្រព្រឹត្តឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅបឋមសិក្សាច្រម៉ាស់ ខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ លោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិ នៃ កម្ពុជា និងមានការចូលរួមដោយតំណាងសមាគមធនាគារនៅកម្ពុជា និង ធនាគារនានាផងដែរ។



**ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមក្នុង
កម្មវិធី អបអរសាទរសិទ្ធិនារីអន្តរជាតិ និងទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម**



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ចូលរួមក្នុងកម្មវិធី អបអរសាទរសិទ្ធិនារីអន្តរជាតិ និងទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០គីឡូម៉ែត្រដែលរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិ ឡាយហ្វី ស្ថិតនៅសួនច្បារខាងមុខរត្នបុរី។



CPBank ចែករំលែកក្តីស្រឡាញ់ជូនបុគ្គលិកជាស្រ្តីគ្រប់រូប ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឧបត្ថម្ភបង់អង្គុយដល់សាលាក្រុងសិរីសោភ័ណ

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាបន្ទាយមានជ័យ បានប្រគល់បង់ចំនួន ១០ ជូនដល់លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ដើម្បីដាក់នៅតាមសួនតេជោសន្តិភាពសម្រាប់បម្រើជាប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ប្រៃសណីយ៍កម្ពុជា

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ប្រៃសណីយ៍កម្ពុជា ស្តីពី ការផ្តល់សេវាកម្មទទួលប្រអប់ប្រៃសណីយ៍ Post Pack នៅតាមបណ្តាសាខាធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅក្នុងរាជធានីភ្នំពេញ។



ប្រអប់ប្រៃសណីយ៍ Post Pack



ពិធីចុះហត្ថលេខានេះ បានប្រារព្ធឡើងនៅស្នាក់ការកណ្តាលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៥ ដោយមានការចូលរួមដោយលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ លោក ចេន សំរិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ។

តាមរយៈអនុស្សរណៈយោគយល់គ្នានេះ អតិថិជនដែលប្រើប្រាស់ប្រអប់ប្រៃសណីយ៍ (Post Pack) របស់ប្រៃសណីយ៍កម្ពុជា អាចដាក់ធ្វើប្រអប់ប្រៃសណីយ៍ នៅតាមបណ្តាសាខា របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បាន ដែលនេះនឹងបង្កភាពងាយស្រួលដល់អតិថិជនប្រៃសណីយ៍កម្ពុជា បានមួយកម្រិតទៀតផងដែរ។





ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តប៉ៃលិន បានផ្លាស់ប្តូរទីតាំងថ្មី

🏠 ផ្ទះលេខ៦៥៣ ផ្លូវលេខ៥៧ ក្រុម២ ភូមិអូរតាពុកលើ
សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

☎ (+៨៥៥) ៧០ ៦០០ ០៧៣



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ខេត្តប៉ៃលិន បានផ្លាស់ប្តូរទីតាំងថ្មីដែលមានអាសយដ្ឋាន ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន។

អគារទីតាំងថ្មីរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខា ខេត្តប៉ៃលិនត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ នាយកសាខា បុគ្គលិកនៃស្នាក់ការកណ្តាល និងបុគ្គលិកធនាគារសាខាខេត្តប៉ៃលិន។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តប៉ៃលិន ជាអគារស្តង់ដាធំទូលាយ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធការពារសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ។ បុគ្គលិកធនាគារ ក៏ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់បម្រើសេវាជូនអតិថិជនផងដែរ។



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំ មហាសន្និបាតប្រចាំឆ្នាំលើកទី១១



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី១១ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយកនាយិកា និងសាខាទទួលសាខាផ្ទៃម។





មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។

មហាសន្និបាតនេះក៏បានផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។



លើសពីនេះ គណៈគ្រប់គ្រង ក៏បានប្រគល់វិញ្ញាបនបត្រសរសើរជូនសាខាឆ្នើម ប្រចាំឆ្នាំ២០២៤ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសមិទ្ធផលការងារបានយ៉ាងល្អប្រសើរ ផងដែរ។



សន្និបាតប្រចាំឆ្នាំរបស់ហ្វូណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

សន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់ ហ្វូណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានប្រារព្ធឡើងនៅ សណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ ក្នុងនោះ គណៈគ្រប់គ្រងនៃគ្រឹះស្ថាន បានរាយការណ៍ខ្លួននូវកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបន្តជម្រុញលើកទឹកចិត្តនូវការអនុវត្តន៍ស្មោះត្រង់ ដែលត្រូវផ្ដោតសម្រាប់ឆ្នាំ២០២៥នេះ និងអភិវឌ្ឍសមត្ថភាពបន្ថែមជាប្រចាំ ដើម្បីជ្រៀមទទួលយកនូវកាលានុវត្តភាពនានាស្របតាមទិសដៅនៃភាពរីកចម្រើនរបស់គ្រឹះស្ថាន។



ហ្វូណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី រៀបចំទិវានារីអន្តរជាតិសមីនា ឆ្នាំ២០២៥

ដើម្បីអបអរសាទរនារីអន្តរជាតិសមីនាឆ្នាំ២០២៥ ខួបលើកទី១១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណាន បានរៀបចំទិវានារីអន្តរជាតិសមីនាឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ហើយក៏បានចូលរួមជាមួយក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិឡាយហ្វី ក្នុងកម្មវិធីរត់ប្រណាំងស្ត្រី ១០ គ.ម ។



គណនីសកម្ម


អតិថិជនអាចប្រើប្រាស់ប្រាក់ក្នុងគណនីជារៀងរាល់ថ្ងៃ
និងទទួលបានអត្រាការប្រាក់ខ្ពស់ជាងគេ

ការប្រាក់
ប្រចាំឆ្នាំខ្ពស់រហូតដល់

4.75%
ប្រាក់រៀល

3.75%
ប្រាក់ដុល្លារ

ផ្តល់ជូនពិសេសសម្រាប់
ដៃគូអាជីវកម្ម CPBank



070 200 002
Cambodia Post Bank
070 200 002

Member of
KHEC

Hotline 070 200 002/1800 200 888